

ការប្រព័ន្ធគ្មោះសម្រាប់ការប្រើប្រាស់តួនាទីជាមួយនឹងការប្រើប្រាស់បច្ចេកទេស

Tonle Sap Technology Demonstrations for Productivity Enhancement
(TSTD - TA 7305-CAM)

លេវវិវេជ្ជន៍រៀងរាល់បច្ចេកទេសសុវត្ថិភាព

គារប្រើប្រាស់តួនាទីជាមួយនឹងការប្រើប្រាស់បច្ចេកទេស



ខេត្ត សៀមរាប ឆ្នាំ ២០១៣

តារាងអាជិវឌ្ឍន៍

១. សេចក្តីផ្តើម	1
១.១. តើការចិត្តឱ្យមែនមានស្រុក មានសារ: សំខាន់ដូចមេឡូខ្លះ?	2
១.២. លក្ខណៈ: ល្អប្រសើរនៃការចិត្តឱ្យមែនមានស្រុក (ពីកន្ល មានគុណភាព).....	2
២. ភាពព្រឹត្តិសនិស្សនាល័ម្ពកម្មិត្វីមចំណួន	4
២.១. តើក្នុងពីសនិស្សនាល័ម្ពកម្មិត្វីមបែនបានជំនាញត្រូវ?	4
៣. ក្នុងសម្រាប់ជីវិតចំណួននាល័ម្ពកម្មិត្វីម	6
៣.១. តើក្នុងធ្វើត្រួងមានសំខាន់យ៉ាងដូចមេច ដើម្បីចិត្តឱ្យមែនលទ្ធផលណូ?	6
៣.២. តើក្នុងធ្វើត្រួងក្នុងមានសំខាន់អាយុទី ១ ទៅ ៣០ឆ្នាំ យ៉ាងដូចមេច ដើម្បីឱ្យលូកលាស់ណូ?	6
៣.៣. ទ្រួងបែនក្នុងមាន.....	7
៤. ភាពផ្ទែងផ្ទាត់ សិទ្ធិកសម្រាប់នាល័ម្ពកម្មិត្វីម	10
៤.១. សារ: សំខាន់របស់ចំណួន.....	10
៤.២. ការង្រៀចំណួនម្រាប់មានសំខាន់ដីទៅ និង មានដំឡើង.....	11
៤.២.១. សមាសធាតុចំណួនដីដែលសំបុរាណតិតាប់ (ប្រុពអីន).....	13
៤.២.២. សមាសធាតុចំណួនដីដែលសំបុរាណមាមពល.....	14
៤.២.៣. សមាសធាតុចំណួនដីដែលសំបុរាណតិតិ.....	14
៤.២.៤. សមាសធាតុចំណួនដីដែលសំបុរាណតាមឯក.....	15
៤.៣. ការទុកដាក់ចំណួន.....	17
៤.៤. តើក្នុងផ្តល់ចំណួនម្រាប់មានសំខាន់ដីទៅ បុ មានដំឡើង របៀបណាមើលណូ?	17
៥. ភាពចិត្តឱ្យមែននៅលក្ខណៈនិងការង្រៀចំណួននាល័ម្ពកម្មិត្វីម	19
៥.១. តើជននក្រហម មានសារ: ប្រើយោជន៍អូខ្លះ?	19
៥.២. តើក្នុងចិត្តឱ្យមែននក្រហម យ៉ាងដូចមេច ដើម្បីឱ្យលូកលាស់ណូ?	19
៦. ភាពផ្ទែងផ្ទាត់	21
៦.១. ស្ថុកចំណួន និង ស្ថុកទីក្រុង.....	21
៧. ទន្លេជនិភកនាល័ម្ពកម្មិត្វីម	23
៧.១. រដ្ឋដិកកម្មមាន.....	23
៧.២. ការង្រៀចំណួនមានសំខាន់ខ្លួន.....	23

៥. នឹមួយសុខភាព និង គារធ្វើឱ្យលាអ័យ	26
៥.១. អនាម័យកំន្លែងចិត្តីម	26
៥.២. អនាម័យចំណើរាបាយ និង ទីកដីក	26
៥.៣. ការរៀបចំការបិត្តីម	27
៥.៤. អនាម័យការធ្វើឱ្យក្រុង និង ខំរាបជិត្តីម	27
៦. ថ្លើសំខាន់រោងសេចក្តី គារគោរព និង ព្យាយាម	29
៦.១. ដម្លើមាន់ដែលបង្ហាញពិភពហាសិត	29
៦.១.១. ហាសិតខាងក្រោម	29
៦.១.២. ហាសិតខាងក្រោង	30
៦.២. ដម្លើមាន់ដែលបង្ហាញពិភពហាកំក្រុី និង អីស	31
៦.២.១. ដម្លើព្រឹកស	31
៦.២.២. ដម្លើអុត្រ	32
៦.២.៣. ដម្លើអាសន្នរាត	33
៦.២.៤. ដម្លើផ្ទាសាយបក្សី	34
៧. ចក្ខុណ៍ទូទៅរោងសេចក្តីមទ្វារ (ថែកសំលោ)	36
៨. គារគោរព្យារាជំណាយចំណុលជនិតក្នុង	38
៨.១. ការកំត្រាបំណាយចំណុលជលិកក្នុង	38
៨.២. ការប្រើប្រាស់ព័ត៌មានប្រមូលបាន សម្រាប់វិភាគចំណាយចំណុលជលិកក្នុង	40
៩. ការសរៀបចំ	41

នេះខ្លួន

គម្រោងបង្កាញពាណិជ្ជកម្ម ដើម្បីបង្កើនដលិកភាពដុំព្យូកស៊ីវិនិច្ឆ័ន់ទន្លេសាប (TSTD) ជាគម្រោងដំឡូលយប់បច្ចេកទេស ដែលផ្តល់សហ-ហិរញ្ញប្បទានតគសំណងសម្រាប់អនុវត្ត ដោយដូរកិច្ចាលហ្មារជីថិត មូលនិធីដៃគុអី-អាសី និងចំករិលកកុទ្ទិនីសាធារណរដ្ឋក្រុង និង ធនធានអភិវឌ្ឍន៍អាសី (ADB) ។ វាផារដូរកិច្ចាលកម្ពុជា ចូលរួមបងីការ មិនមែនជាថីកា (ធនធានមនុស្ស ការិយាល័យបំពេញការងារ...) សម្រាប់អនុវត្តគម្រោង។ ធនធានអភិវឌ្ឍន៍អាសី ជាមួកចាត់ចំងប្រតិបត្តិការដ្ឋានលំនួយ ដំនឹសមុខទ្វាម្លាស់ដំនឹយ ។ គម្រោង ធនធានធ្វើការសាកល្បងបង្កាញពាណិជ្ជកម្ម និង ផ្តល់សេវាតំនើនបទ ដើម្បីបង្កើនប្រាក់ចំណូលរបស់គ្រប់សាធារណកម្ម ក្នុងខេត្ត កំពង់ចាម កំពង់ចាម ស្រុះមករាល់ និង បន្ទាយមានជំយ៉ា

គម្រោងបានអនុវត្ត កម្មវិធីធ្វើបង្កាញពាណិជ្ជកម្ម នៅថ្ងៃមេប៊ែនមានៗស្រុកសម្រាប់ចិន្យារ ក្នុងខេត្តកោលដោ ទាំងបូនក្នុង ឆ្នាំ ២០១២ និង ២០១៣។ ស្រុះក្រោនបំបាត់បច្ចេកទេស និង គារគេងបំបាត់បច្ចេកទេស និង ធនធាន នៃប្រទេស និង ក្រុងប្រទេស ដើម្បីដោក្រាំទីផ្សេងៗ ដើម្បីផ្តល់នូវចំណោមដើម្បីបង្កាញពាណិជ្ជកម្ម និង មន្ទីរជួរជូនយប់បច្ចេកទេស សម្រាប់ប្រើប្រាស់ និង ផ្សេងៗជូនយប់បច្ចេកទេស។

ការអនុវត្តន៍កម្មវិធីធ្វើបង្កាញពាណិជ្ជកម្ម នេះ: ទទួលបានជាគជីយ ដោយមានការគំទ្រពិបុគ្គលិកគម្រោង អាចទទួលបានជាគជីយ ដោយសារមានការគំទ្រជាបន្ទីថ្មីក៏ដឹងទុក និងបុគ្គលិកក្រុមទីបីក្សាត់គម្រោង ពី លោក បាន ថាគារ ប្រាក់ ជាមួយជាបន្ទីថ្មីក៏ដឹងទុក និង ជាមួយលោខានិករោង នៃក្រសួងកសិកម្ម រក្សាប្រមាត្រា និង នៃសាធារណកសិកម្ម តើម្នាក់ ហើយ លាងហើយ ប្រាក់ ថាគ្នុងក្រុមទីបីក្សាត់គម្រោង មានឯកសារក្នុងជំនួយក្នុងកសិកម្ម និង បសិកម្ម និង មន្ទីរកសិកម្ម ខេត្តទាំងបូន។

ទោះបីជាងកសារនេះ: ផ្សេងៗជូនយប់បច្ចេកទេស និង ដែលយើងខ្សែមស្នាតមន្តែ។

ផ្សេងៗជូនយប់បច្ចេកទេស:

លោក អ្ន. ឈុ. ធនារិន អ្នកជំនាញដៃគូកបសុសត្រ នៃគម្រោង TSTD
អីម៉ែល: oumnarin@yahoo.com